


សូមព្យាយាមបំបាត់ជំងឺឈាមស្រស់

គ្រូពេទ្យ ឈ្មោះ គង់ ឌីណា

ភ្នំពេញ, ថ្ងៃទី ២៤ សីហា ២០២៤
 DOCTOR





មន្ទីរពេទ្យព្រះអង្គឌួង

លទ្ធផលវិភាគអេគីណូកា

កាលបរិច្ឆេទ/Date : 25/08/2025 10:12

លេខកូដអ្នកជំងឺ/P.ID : P002088815

លេខកូដ/Code: EC-58165/25

ឈ្មោះអ្នកជំងឺ/Name : អម អាន

អាយុ/Age : 70 ឆ្នាំ

ប្រភេទអ្នកជំងឺ : បង់ប្រាក់

ភេទ/Gender : ប្រុស

អាសយដ្ឋាន/Address :

ទូរស័ព្ទ/Phone : 0974702696

អ្នកស្នើសុំ/Prescripteur : Phan Sandeth

រោគវិនិច្ឆ័យ/Diagnosis : Right mandibular cellulitis + cardiomyopathy

Echo-Cardio-Vasculaire + ECG

RESULT :

OG : 55 mm - 52 Cm2	E/A :
SIV td : 7 mm	SIV : mm
VG td : 64 mm	VG ts : mm
PP td : 6 mm	PP ts : mm
FR : %	FE : 30-35 %

Commentaire : Bonne condition

- Ao ascendante non dilate
- Dilatation bi-auriculaires (SOG=52cm2 et SOD=45cm2), pas de thrombus visible à l'ETT
- Pas de passage trans-septal
- VG dilaté et non hypertrophie
- Hypokinésie de façon globale du VG à FEVG estimée: 30-35%.
- Pression de remplissage élevée
- IM grade 3/4, pas de RM. Pas de valvulopathie aortique significatif
- Cavite droites non dilatés, bonne fonction systolique du VD
- IT 2/4 avec PAPs=45mmHg.
- VCI dilaté (D=20mm)
- Péricarde libre

CONCLUSION:

- Cardiopathie dilaté à FEVG: 30-35%.
 - IM grade 3/4. Dilatation bi-auriculaires.
 - PRVG élevée.
- ECG :FA à FC=117bpm